



...

□□□□□□□□

□□□□□□□□□□□□□□□□**6**□□□□□□□□□□□□□□□□
□□□□□□□□**1000**□□□□□□□□? □□□□□□□□□□
□□□□□□□□□□□□□□□□!

1 min to read

1. សំណើសារសម្រាប់កុវិជ្ជកម្ម

- **HMO** សម្រាប់

HMO សម្រាប់កុវិជ្ជកម្ម 2HMO - 2'FL សំណើសារសម្រាប់
សំណើសារ **2HMOs** សម្រាប់កុវិជ្ជកម្ម²

- **VD**

សំណើសារសម្រាប់កុវិជ្ជកម្ម³⁻⁵ 0-12 សំណើសារសម្រាប់ 400 IU សំណើសារ⁶, សំណើសារសម្រាប់កុវិជ្ជកម្ម **D** សំណើសារ **D** សំណើសារ

2. សំណើសារសម្រាប់កុវិជ្ជកម្ម

សំណើសារសម្រាប់កុវិជ្ជកម្ម⁷ សំណើសារសម្រាប់កុវិជ្ជកម្ម
សំណើសារសម្រាប់កុវិជ្ជកម្ម សំណើសារសម្រាប់កុវិជ្ជកម្ម សំណើសារសម្រាប់កុវិជ្ជកម្ម⁸ **GINI** សំណើសារសម្រាប់កុវិជ្ជកម្ម **20**⁹ ^ **pHF-W**

3. សំណើសារសម្រាប់កុវិជ្ជកម្ម

សំណើសារសម្រាប់កុវិជ្ជកម្ម សំណើសារសម្រាប់កុវិជ្ជកម្ម
សំណើសារសម្រាប់កុវិជ្ជកម្ម <https://bit.ly/3Zk0QJW>

■ **សំណើសារសម្រាប់កុវិជ្ជកម្ម (AAP)** សំណើសារសម្រាប់កុវិជ្ជកម្ម 400 IU សំណើសារសម្រាប់កុវិជ្ជកម្ម 1L សំណើសារសម្រាប់កុវិជ្ជកម្ម 5L
^ សំណើសារសម្រាប់កុវិជ្ជកម្ម

References:

1. WHO. Breastfeeding. Retrieved from https://www.who.int/health-topics/breastfeeding#tab=tab_2
2. Puccio, G., et al. (2017). Journal Of Pediatric Gastroenterol Nutrition, 64(4), 624-31.
3. FHS (HK). (2020). Child Health- Parent information: vitamin D. Retrieved from https://www.fhs.gov.hk/english/health_info/child/30078.html (Accessed

d on 25 Jan 2020)

4. Chang, S.W. & Lee, H.C. (2019). Pediatrics and Neonatology, 60, 237-244.

5. Braegger, C., et al. & ESPGHAN Committee on Nutrition, (2013). Journal of Pediatric Gastroenterology and Nutrition, 56(6), 692-701.

6. Wagner, C.L., & Greer, F.R. (2008). Pediatrics, 122(5), 1142-1152.

7. FHS. (2022). 牛乳. Retrieved from: https://www.fhs.gov.hk/tc_chi/health_professional/OMP_eNewsletter/eneews_20151030.html#:~:text=%E7%89%9B%E5%A5%B6%E8%9B%8B%E7%99%BD%E6%95%8F%E6%84%9F%EF%BC%88Cow's%20milk,%E7%94%9A%E8%87%B3%E5%A4%A7%E4%BE%BF%E6%9C%89%E8%A1%80%E7%AD%89%E3%80%82.

8. Bourdeau, T., et al. (2021). Nutrients, 13, 3011.

9. Gappa, M., et al. (2020). Allergy, 00, 1-5.

參考文獻: 1. Chang, S.W. & Lee, H.C. (2019). Pediatrics and Neonatology, 60, 237-244.
2. Braegger, C., et al. & ESPGHAN Committee on Nutrition, (2013). Journal of Pediatric Gastroenterology and Nutrition, 56(6), 692-701.
3. Wagner, C.L., & Greer, F.R. (2008). Pediatrics, 122(5), 1142-1152.
4. FHS. (2022). 牛乳. Retrieved from: https://www.fhs.gov.hk/tc_chi/health_professional/OMP_eNewsletter/eneews_20151030.html#:~:text=%E7%89%9B%E5%A5%B6%E8%9B%8B%E7%99%BD%E6%95%8F%E6%84%9F%EF%BC%88Cow's%20milk,%E7%94%9A%E8%87%B3%E5%A4%A7%E4%BE%BF%E6%9C%89%E8%A1%80%E7%AD%89%E3%80%82.
5. Bourdeau, T., et al. (2021). Nutrients, 13, 3011.
6. Gappa, M., et al. (2020). Allergy, 00, 1-5.



1000? !